



**ក្រសួងអភិវឌ្ឍន៍ជនបទ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី**

**សិក្ខាសាលាស្តីពី
ការប្រកួតប្រជែងការអនុវត្តថវិកាកម្មវិធីឆ្នាំ ២០២២
និងទិសដៅបន្តឆ្នាំ២០២៣**

បន្ទាញដោយ៖ លោក យន់ សារ៉ែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី

មាតិកា

១. ទិដ្ឋភាពទូទៅរបស់ខេត្ត
២. គម្រោងថវិកាឆ្នាំ ២០២២ (មាតិកាថវិកាឆ្នាំ២០២២)
៣. ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិការបស់មន្ទីរ)
៤. ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិការបស់នាយកដ្ឋាន)
៥. បញ្ហា
៦. ការប្រឈម
៧. កាលនុវត្តភាព
៨. សំណូមពរ
៩. សន្និដ្ឋាន
 1. ទិសដៅបន្ត ឆ្នាំ ២០២៣
 - គម្រោងថវិកាឆ្នាំ២០២៣
 - ផែនការសកម្មភាពលម្អិតឆ្នាំ២០២៣

១. ទិដ្ឋភាពទូទៅរបស់ខេត្តបណ្តាលគិរី

- ផ្ទៃដីសរុប(គ.ម) ៖ ១៤,២៨៨ គីឡូម៉ែត្រក្រឡា
- ចំនួនស្រុក/ក្រុង ៖ ស្រុក០៤ និង ក្រុង០១
- ចំនួនឃុំ/សង្កាត់៖ ឃុំ១៧ និង ០៤សង្កាត់
- ចំនួនភូមិ៖ ៩២
- ចំណូលមនុស្សម្នាក់ៗប្រចាំឆ្នាំរបស់ខេត្ត(ដុល្លារ)៖ ២.០២០ដុល្លារ (ឆ្នាំ២០២១)
- ចំនួនប្រជាជនសរុប៖ ៩៧.៥៦២នាក់
- **ចំនួនគ្រួសារក្រីក្រ១ និង ក្រ២ ៖**
- ប្រវែងផ្លូវជនបទដែលបានស្ថាបនា៖ ១៦៩.៤៣០ ម៉ែត្រ
- អត្រាទឹកស្អាត៖ ៨០.៤%
- អត្រាអនាម័យ៖ ៥៦.៩១%
- ចំនួនភូមិជនជាតិដើមភាគតិច៖ ៨៧ភូមិ (០៨ជនជាតិ មាន៖ ពួង ក្រោល គ្រឹង ស្ទៀង ប៉ួន ទំពួន ចារាយ និងគួយ)
- ចំនួនភូមិដែលជួបការលំបាកខ្លាំងជាងគេ ៖ ១៣ភូមិ (ពូកេ៖ ពូគង់ ចក់ចារ ខ្ពង់ ស្រែអណ្តែល ក្នុង ពូជ្រៃចុងផាង រវ៉ាក់ ក្តោយ ឡៅរមៀត ពូរ៉ាប៉ែត អណ្តូងក្រឡឹង ឡាំមេ៖)។

២-ថវិកាឆ្នាំ២០២២

ចន្លោះសកម្មភាព-សកម្មភាព	ចំណាយចរន្ត				
	សរុប	ជំពូក្រាប០	ជំពូក្រាប១	ជំពូក្រាប៤	ជំពូក្រាប៣
១.៤.១១ ច.សទី១១៖ ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តំជនបទ	889.3	6.3	883.0		
សកម្មភាពទី១៖ ការថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ	875.0		875.0		
សកម្មភាពទី៣៖ ការថែទាំផ្លូវទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ (ដាំកូនឈើ)	6.3	6.3			
សកម្មភាពទី៤៖ ការរាប់ចំនួនចរាចរយានយន្ត	8.0		8.0		

២-ថវិកាឆ្នាំ២០២២ (ត)

ចន្លោងសកម្មភាព-សកម្មភាព	ចំណាយបច្ចេក				
	សរុប	ជំពូក ៦០	ជំពូក ៦១	ជំពូក ៦៤	ជំពូក ៦៣
២.៥.១១ ច.សទី១១: លើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជនបទ	46.0	10.0	36.0		
សកម្មភាពទី១: ការផ្សព្វផ្សាយនិងអប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់នៅស្អាត	3.0		3.0		
សកម្មភាពទី២: បង្កើនសហគមន៍បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)	4.0		4.0		
សកម្មភាពទី៥: ផ្សព្វផ្សាយការប្រើប្រាស់ បរិកោគទឹកស្អាតដោយសុវត្ថិភាព	4.0		4.0		
សកម្មភាពទី៦: ការសាងសង់បង្គន់អនាម័យ/បដិភាគសម្ភារៈអនាម័យ	10.0	10.0			
សកម្មភាពទី៧: ការងារថែទាំ និងជួសជុលអណ្តូងទឹក	25.0		25.0		

២-ថវិកាឆ្នាំ២០២២ (ត)

ចន្លោងសកម្មភាព-សកម្មភាព	ចំណាយបន្ត				
	សរុប	ជំពូក ៦០	ជំពូក ៦១	ជំពូក ៦៤	ជំពូក ៦៣
៣.៦.១១ ច.សទី១១៖ ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទ	29.0		29.0		
សកម្មភាពទី១៖ ស្រាវជ្រាវតម្រូវការទីផ្សារក្នុងសហគមន៍មូលដ្ឋាន	3.0		3.0		
សកម្មភាពទី៥៖ ផ្សព្វផ្សាយទិវាជនជាតិដើមភាគតិចប្រចាំឆ្នាំ	16.0		16.0		
សកម្មភាពទី៦៖ ពង្រឹងគុណភាព ភារកិច្ច និងធ្វើបច្ចុប្បន្នភាព គ.អ.ក	10.0		10.0		

២-ថវិកាឆ្នាំ២០២២ (ត)

ចន្លោមសកម្មភាព-សកម្មភាព	ចំណាយចរន្ត				
	សរុប	ជំពូក ៦០	ជំពូក ៦១	ជំពូក ៦៤	ជំពូក ៦៣
៦.៦.១១ច.សទី១១៖ កាតព្វកិច្ចសមត្ថភាព និងសេវាគាំទ្រ	920.0	157.5	334.8	424.7	3.0
សកម្មភាពទី១៖ សេវាគាំទ្ររដ្ឋបាលហិរញ្ញវត្ថុ និងបៀវត្ស	904.7	157.5	319.5	424.7	3.0
សកម្មភាពទី២៖ ពង្រឹងប្រតិបត្តិការផែនការអង្គភាពថវិកា	13.3		13.3		
សកម្មភាពទី៣៖ ពង្រឹងរដ្ឋបាល និងកិច្ចការទូទៅ	2.0		2.0		

៣-ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិកាបន្ថែម)

ឈ្មោះ កម្មវិធី/អនុកម្មវិធី	គោលដៅប្រចាំឆ្នាំ	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ	លទ្ធផលសម្រេចបាន មកទល់បច្ចុប្បន្ន	% នៃគោលដៅសម្រេចបាន
១.កម្មវិធីទី១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍						
១.៤.អនុកម្មវិធីទី៤ .ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី						
១.៤.១១ ច.សទី១១ ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី						
សកម្មភាពទី១៖ ការជួលជុលថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ	1ខ្សែ	សាងសង់ផ្លូវបេតុង ១ខ្សែ ទទឹង ៧ម និងលូប្រអប់អបផ្លូវបេតុង	180m	ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ	180m	100%
	2ខ្សែ	ជួសជុលផ្លូវល្បាយថ្មភ្នំ១ខ្សែ ទទឹង៦m និងលូមូលថ្នកនៃផ្លូវ	3.000m	ភូមិយ៉ៃ ឃុំយ៉ៃ ស្រុកកោះព្រែក	3.000m	100%
		ជួសជុលផ្លូវល្បាយថ្មភ្នំ១ខ្សែ ទទឹង៦m និងលូមូលថ្នកនៃផ្លូវ	3.000m	ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា	3.000m	100%
សកម្មភាពទី៣៖ ការងារថែទាំផ្លូវទប់ទល់នឹងការប្រែប្រួលអាកាសធាតុ (ដាំកូនឈើ)	៦.000 គ្រាប់	ដាំគ្រាប់ភ្នំតាមដងផ្លូវ ចំនួន1ខ្សែ	៦.000 គ្រាប់	ឃុំណាងយីលិក ស្រុកកោះព្រែក	៦.000គ្រាប់	100%
សកម្មភាពទី៤៖ ការរាប់ចំនួនចរាចរយានយន្ត	10ខ្សែ	រាប់ចំនួនចរាចរយានយន្តលើផ្លូវជនបទ	10ខ្សែ	ស្រុកកោះព្រែក និង ស្រុកកែវសីមា	10ខ្សែ	100%

៣-ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិកាមន្ទីរ)

ឈ្មោះ កម្មវិធី/អនុកម្មវិធី	គោលដៅប្រចាំឆ្នាំ	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ	លទ្ធផលសម្រេចបានមកទល់បច្ចុប្បន្ន	% នៃគោលដៅសម្រេចបាន	ផ្សេងៗ
២.កម្មវិធីទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ							
២.៥.អនុកម្មវិធីទី៥ .ការផ្តល់សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជនដោយមន្ទីរខេត្តមណ្ឌលគិរី							
២.៥.១១ ច.សទី១១ ការផ្តល់សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជនដោយមន្ទីរខេត្តមណ្ឌលគិរី							
សកម្មភាពទី១៖ ការផ្សព្វផ្សាយ និងអប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់នៅស្អាត	1វគ្គ	អប់រំ ផ្សព្វផ្សាយពីកម្មវិធីទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍	1វគ្គ	ឃុំសែនមនោរម្យ ស្រុកអូររាំង	1វគ្គ	100%	
សកម្មភាពទី២ ៖ បង្កើនសហគមន៍បញ្ឈប់បន្ទោរបង់ពាសវាលពាសកាល(ODF)	3វគ្គ	ចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបង្កើនសហគមន៍បញ្ឈប់បន្ទោរបង់ពាសវាលពាសកាល(ODF)	3វគ្គ	ភូមិត្រពាំង ពូឡេះ ពួធប ឃុំដាក់ដាំ ស្រុកអូររាំង	3វគ្គ	100%	
សកម្មភាពទី៥៖ ផ្សព្វផ្សាយការប្រើប្រាស់ បរិកោគទឹកស្អាតសុវត្ថិភាព	3វគ្គ	ផ្សព្វផ្សាយការប្រើប្រាស់ បរិកោគទឹកស្អាតសុវត្ថិភាព	3វគ្គ	ឃុំណងឃីលីក ឃុំរយ៉ៃ ស្រុកកោះព្រែក និងឃុំស្រែឈូក ស្រុកកែវសីមា	3វគ្គ	100%	
សកម្មភាពទី៦៖ ការសាងសង់បង្គន់អនាម័យ/បដិភាគអនាម័យ	15បង្គន់	ចែកសម្ភារៈបដិភាគបង្គន់អនាម័យ	15បង្គន់	ឃុំសុខសាន្ត ស្រុកកោះព្រែក	15បង្គន់	100%	
សកម្មភាពទី៧ ៖ ការងារថែទាំនិងជួសជុលអណ្តូងទឹក	8អណ្តូង	ជួសជុលអណ្តូងស្នប់ដែលបានខូច	8អណ្តូង	ឃុំសុខសាន្ត ស្រុកកោះព្រែក	8អណ្តូង	100%	

៣-ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិកាមន្ទីរ)


ឈ្មោះ កម្មវិធី/អនុកម្មវិធី	គោលដៅប្រចាំឆ្នាំ	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ	លទ្ធផលសម្រេចបាន មកទល់បច្ចុប្បន្ន	% នៃគោលដៅសម្រេចបាន	ផ្សេងៗ
៣.កម្មវិធីទី៣.ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ							
៣.៦.អនុកម្មវិធីទី៦ .ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទដោយមន្ទីរខេត្តមណ្ឌលគិរី							
៣.៦.១១ ច.សទី១១.ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទដោយមន្ទីរខេត្តមណ្ឌលគិរី							
សកម្មភាពទី១៖ ស្រាវជ្រាវតម្រូវការទីផ្សារក្នុងសហគមន៍	៥ឃុំ	សិក្សាស្រាវជ្រាវរកទីផ្សារសហគមន៍	៥ឃុំ	ឃុំដាក់ដាំ, ឃុំប៊ូស្រា, ឃុំស្រែអំពូម ស្រុកព្រៃជ្រាដា, ឃុំស្រែសង្កម, ឃុំសុខសាន្ត ស្រុកកោះញែក	មិនបានអនុវត្ត	0%	កង្វះមន្ត្រី
សកម្មភាពទី៥៖ ផ្សព្វផ្សាយទិវាជនជាតិដើមភាគតិចប្រចាំឆ្នាំ	៦គ្រូ	ផ្សព្វផ្សាយពីគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច	៦គ្រូ	អណ្តូងក្រឡឹង(ឃុំសែនមនោរម្យ), ពួកងស្រែព្រះ (ឃុំស្រែព្រះ), ភូមិស្រែខ្ទម ស្រែល្វី អូរណា(ឃុំស្រែខ្ទម) ស្រុកកែវសីមា	៦គ្រូ	100%	
	1លើក	ប្រារព្ធទិវាជនជាតិដើមភាគតិច	1លើក	ឃុំសែនមនោរម្យ ស្រុកអូររាំង	មិនបានអនុវត្ត	0%	
សកម្មភាពទី៦៖ ពង្រឹងតួនាទី ការកិច្ច និងធ្វើបច្ចុប្បន្នភាព (គ.អ.ក)	៥គ្រូ	បណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ក) ចំនួន០៥ឃុំ	៥គ្រូ	ឃុំស្រែព្រះ ឃុំស្រែខ្ទម ស្រែល្វី ចុងផ្លាស មេមង ស្រុកកែវសីមា	៥គ្រូ	100%	
	៦ឃុំ	ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ក) ចំនួន៦ឃុំ	៦ឃុំ	ឃុំរយ៉ ឃុំណងឃើលើក ឃុំស្រែហ៊ុយ ឃុំសុខសាន្ត ស្រែសង្កម ឃុំអរឃូនលើ ស្រុកកោះញែក	៦ឃុំ	100%	

៣-ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិកាមន្ទីរ)

ឈ្មោះ កម្មវិធី/អនុកម្មវិធី	គោលដៅប្រចាំឆ្នាំ	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ	លទ្ធផលសម្រេចបាន មកទល់បច្ចុប្បន្ន	% នៃគោលដៅសម្រេចបាន	ផ្សេងៗ
៤.កម្មវិធីទី៤.សេវាគាំទ្ររដ្ឋបាល ហិរញ្ញវត្ថុ និងកិច្ចការទូទៅ							
៤.៧.អនុកម្មវិធីទី៧ .ការពង្រឹងសមត្ថភាព និងសេវាគាំទ្រដោយមន្ទីរខេត្តមណ្ឌលគិរី							
៤.៧.១១ ច.សទី១១. ការពង្រឹងសមត្ថភាព និងសេវាគាំទ្រដោយមន្ទីរខេត្តមណ្ឌលគិរី							
ស.កទី១ ៖ សេវាគាំទ្ររដ្ឋបាលហិរញ្ញវត្ថុ និងបៀវត្ស	១២ខែ	បើកបៀវត្ស១២ខែ,ការជួសជុល,សម្ភារៈផ្គត់ផ្គង់ផ្សេងៗ ក្នុងការអនុវត្តការងារ ក្នុងអង្គភាព	១២ខែ	មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី	១២ខែ	100%	
ស.កទី២ ៖ ពង្រឹងប្រតិបត្តិការផែនការអង្គភាពថវិកា	15លើក	ចុះតាមដាន និងត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់ការិយាល័យជំនាញចំនួន១៥លើក	15លើក	ស្រុកកោះញែក ស្រុកកែវសីមា ក្រុងសែនមនោរម្យ	15លើក	100%	
ស.កទី៣ ៖ ពង្រឹងរដ្ឋបាល និងកិច្ចការទូទៅ	2វគ្គ	បណ្តុះបណ្តាល ពង្រឹងតួនាទី ការកិច្ចមន្ត្រីរាជការ និងសម្រួលការងាររដ្ឋបាល	2វគ្គ	មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី	2វគ្គ	100%	

៤. ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព (ថវិកាគាំទ្រដោយនាយកដ្ឋាន)

ឈ្មោះ កម្មវិធី/អនុកម្មវិធី	គោលដៅប្រចាំឆ្នាំ	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ	លទ្ធផលសម្រេចបាន មកទល់បច្ចុប្បន្ន	% នៃគោលដៅសម្រេចបាន
១. ការជួលដុលថែទាំផ្លូវជនបទជាលក្ខណៈខ្ទប់	២ខែ	ផ្លូវល្អាយថ្មភ្នំ១ខែ ទទឹងខ្នងលើ៦m	6.600 m	ភូមិណងប៊ូ ឃុំណងឃីលិក ស្រុកកោះព្រែក	6.600 m	100%
		ផ្លូវល្អាយថ្មភ្នំ ១ខែ ទទឹងខ្នងលើ៦m	5.000 m	ភូមិយ៉េលី ឃុំរយ៉េ ស្រុកកោះព្រែក	5.000 m	100%
២. ការជួលដុលថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ	៣ខែ	ផ្លូវល្អាយថ្មភ្នំ១ខែ ទទឹងខ្នងលើ៦m	55.200m	ភូមិពូត្រ័ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ហ្វែតដល់ ឃុំចុងផ្លាស់ ស្រុកកែវសីមា	55.200m	100%
		ផ្លូវល្អាយថ្មភ្នំ១ខែ ទទឹងខ្នងលើ៦m	9.300m	ឃុំសុខសាន្ត ស្រុកកោះព្រែក	9.300m	100%
		ផ្លូវល្អាយថ្មភ្នំ១ខែ ទទឹងខ្នងលើ៦m	26.000m	ឃុំរយ៉េ ឃុំណងឃីលិក ស្រុកកោះព្រែក	26.000m	100%
៣. ការជួលដុលថែទាំផ្លូវជនបទជាលក្ខណៈបន្ទាន់	៣កំណាត់	ផ្លូវក្រាលក្រួសក្រហម ១ណាត់ ទទឹងខ្នងលើ៦m	1.000m	ភូមិពូត្រ័ សង្កាត់សុខដុម ក្រុងសែនមនោរម្យ	1.000m	100%
		ផ្លូវក្រាលក្រួសក្រហម ១ណាត់ ទទឹងខ្នងលើ៦m	1.000m	ភូមិពូត្រ័ សង្កាត់សុខដុម ក្រុងសែនមនោរម្យ	1.000m	100%
		ផ្លូវក្រាលក្រួសក្រហម ១ណាត់ ទទឹងខ្នងលើ៦m	500m	ភូមិអន្លេះ ឃុំអប្សនលើ ស្រុកកោះព្រែក	500m	100%



៤.ផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ ២០២២ និងការអនុវត្តផែនការសកម្មភាព(ថវិកាគាំទ្រដោយនាយកដ្ឋាន)

ឈ្មោះ កម្មវិធី/អនុកម្មវិធី	គោលដៅប្រចាំឆ្នាំ	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ	លទ្ធផលសម្រេចបាន មកទល់បច្ចុប្បន្ន	% នៃគោលដៅសម្រេចបាន
១.សាងសង់អណ្តូងទឹក ធនការបម្រែបម្រួលអាកាសធាតុ	៨អណ្តូង	សាងសង់អណ្តូងស្នប់អាហ្វ្រីដេវ	៨អណ្តូង	ភូមិមេប៉ែ ឃុំពូជ្រៃ ស្រុកពេជ្រាជា និងភូមិអន្លៀម ឃុំអរឃ្នួល និង ឃុំសុខសាន្ត	៨អណ្តូង	100%
២.សាងសង់អាងត្រងទឹកភ្លៀង	២៥អាង	សាងសង់អាងត្រងទឹកភ្លៀងចំនុះ៤ម៉ែត្រគូប	២៥អាង	ឃុំសែនមនោរម្យ ស្រុកអូររាំង និងឃុំស្រែអំពូមស្រុកពេជ្រាជា	២៥អាង	100%
៣.ផ្តល់សម្ភារៈសម្អាតអនាម័យនៅតាមគ្រួសារក្រីក្រ	60.000ដុំ	សាប៊ូលាងសម្អាតដៃ	60.000ដុំ	ស្រុក៤ និងក្រុង១	60.000ដុំ	100%
	3.500គ្រាប់	គ្រាប់ដាក់ទឹក លាងសម្អាតដៃ	3.500គ្រាប់	ស្រុក៤ និងក្រុង១	3.500គ្រាប់	100%
	3.500សន្លឹក	ក្រដាសបិទលើគ្រាប់	3.500សន្លឹក	ស្រុក៤ និងក្រុង១	3.500សន្លឹក	100%
	3.500ក្បាល	សៀវភៅណែនាំ អំពីរបៀបលាងសម្អាតដៃ	3.500ក្បាល	ស្រុក៤ និងក្រុង១	3.500ក្បាល	100%
	1.000សន្លឹក	ក្រដាសផ្សព្វផ្សាយការលាងសម្អាតដៃ A2	1.000សន្លឹក	ស្រុក៤ និងក្រុង១	1.000សន្លឹក	100%

- តម្រូវការអភិវឌ្ឍក្នុងមូលដ្ឋានច្រើន ការឆ្លើយតបនៅមានកម្រិត
- ការដឹកលើសទម្ងន់កំណត់ និងខុសទំហំ
- ការចូលរួមថែទាំផ្លូវ អណ្តូងទឹកស្អាតនៅសហគមន៍នៅមានកម្រិត
- ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរ នៅមានកម្រិត
- គ្មានកិច្ចសហការរបស់ដៃគូ

៦. ការប្រឈម

- ចំនួនក្រុមខណ្ឌមន្ត្រីរាជការមានការខ្វះខាតយ៉ាងខ្លាំង សម្រាប់បម្រើការងារក្នុងមន្ទីរ។
- ថវិកាដែលថ្នាក់ជាតិបានផ្តល់ឱ្យមិនគ្រប់តាមតំរូវការសម្រាប់យកមកអនុវត្តនៅថ្នាក់មូលដ្ឋាន
- កំណើនយានយន្ត ការដឹកលើសទម្ងន់កំណត់ និងបើកបរលើសល្បឿនកំណត់
- តំបន់មួយចំនួននៅខ្វះខាត ផ្លូវ ស្ពាន លូ ទឹកស្អាត និងបង្គន់អនាម័យ។
- ខ្វះការចូលរួមថែទាំផ្លូវ អណ្តូងទឹក ស្រះទឹក និងខ្វះការយល់ដឹងពីអនាម័យនៅតាមជនបទ
- សហគមន៍មួយចំនួន នៅតែពឹងផ្អែកលើជំនួយទាំងស្រុង ដើម្បីសាងសង់បង្គន់ បើទោះជាពួកគាត់មានការយល់ដឹងពីសារៈសំខាន់នៃការសាងសង់បង្គន់ក៏ដោយ
- ការខ្វះអណ្តូងស្នប់ មានជំរៅជ្រៅ ៩០មឡើងទៅទើបដល់ប្រភពទឹក
- គ្មានអង្គការដៃគូអភិវឌ្ឍន៍សហការជាមួយមន្ទីរ

៧. ការលទ្ធផល

- ធ្វើការកំណត់អាទិភាពនៃបញ្ហាដែលត្រូវដោះស្រាយ
- រៀបចំផែនការយុទ្ធសាស្ត្រ រយៈពេលវែង មធ្យម ខ្លី
- រៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រខាងលើ
- ផ្តល់ថវិកាឱ្យបានទាន់ពេលក្នុងការអនុវត្តគម្រោង
- ផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញ
- គៀងគរអង្គការដៃគូអភិវឌ្ឍន៍ សហប្រតិបត្តិការ ចូលរួមការងារអភិវឌ្ឍន៍ជនបទជាមួយគ្នា
- បើកវគ្គបង្កើនការផ្សព្វផ្សាយ ដើម្បីពង្រឹងការយល់ដឹងលើការងារអភិវឌ្ឍន៍ជនបទ និងការចូលរួមពីអាជ្ញាធរ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

៨. សំណូមពរ

- សូមស្នើសុំក្របខណ្ឌមន្ត្រីរាជការបន្ថែម
- បង្កើនថវិកាគម្រោង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន
- ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសទៅតាមការិយាល័យជំនាញនីមួយៗ
- ស្នើ និងជម្រុញមានការគាំទ្រពីគម្រោង និងអង្គការដៃគូអភិវឌ្ឍនានា
- ស្នើសុំបន្ថែម សម្ភារៈបដិភាគបង្គន់អនាម័យគ្រួសារ
- ស្នើសុំកញ្ចប់ថវិកា សម្រាប់ត្រៀមបង្ការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ

៩-សន្និដ្ឋាន (លទ្ធផលសម្រេចបាន)

មកដល់ពេលនេះ មន្ទីរបានអនុវត្តន៍គម្រោងសម្រាប់ឆ្នាំ២០២២ មានដូចជា៖ ការថែទាំជួសជុលផ្លូវជាលក្ខណៈខ្ទប់ (ក្រាលល្អាយថ្មភ្នំ) ចំនួន២ខ្សែ ប្រវែង១១.៦០០ម ការថែទាំជួសជុលផ្លូវជាលក្ខណៈប្រចាំ (ក្រាលល្អាយថ្មភ្នំ) ចំនួន៣ខ្សែ ប្រវែង៩០,៥០០ម ការថែទាំផ្លូវសង្គ្រោះបន្ទាន់ ៣កំណាត់ (ក្រាលក្រួសក្រហម) ប្រវែងសរុប២.៥០០ម (លទ្ធកម្មរបស់នាយកដ្ឋាន), ជួសជុលផ្លូវពង្រីកថ្មី (លទ្ធកម្មមន្ទីរ) ចំនួន៣ខ្សែ (ធ្វើផ្លូវបេតុង និងលូប្រអប់អមម្ខាងនៃផ្លូវ ចំនួន១ខ្សែ ប្រវែង១៨០ម ជួសជុលផ្លូវចំនួន២ខ្សែ ប្រវែងសរុប៦.០០០ម ដាក់លូមូល ចំនួន៦កន្លែង, ដាំគ្រាប់ឆ្នោត ចំនួន៦,០០០ គ្រាប់, ចុះរាប់យានយន្តលើខ្សែផ្លូវចំនួន១០ខ្សែ ប្រវែងសរុប១៦៣,៥០០ម៉ែត្រ, សាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន៨ អណ្តូង និងសាងសង់អាងត្រងទឹកភ្លៀង ចំនួន២៥អាង ចំណុះ៤ម^៣ (ថែវិកានាយកដ្ឋាន), ជួសជុលអណ្តូងស្នប់ ចំនួន៨ អណ្តូង, ផ្តល់សម្ភារៈបង្គន់អនាម័យចំនួន១៥បង្គន់ ចែកសម្ភារៈសម្អាតអនាម័យ(សាប៊ូ ធុងលាងដៃ ឯកសារផ្សព្វផ្សាយ) បានចំនួន៣.៥០០គ្រួសារ, បណ្តុះបណ្តាលផ្សព្វផ្សាយការងារទឹកស្អាត និងអនាម័យបានចំនួន ៧វគ្គ, បណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ច និងធ្វើបច្ចុប្បន្នភាព គណៈកម្មការអភិវឌ្ឍន៍ភូមិ ចំនួន១១វគ្គ ផ្សព្វផ្សាយពីគោលនយោបាយជាតិ ស្តីពីការ អភិវឌ្ឍជនជាតិដើមភាគតិចចំនួន៦វគ្គ ការងារពង្រឹងសមត្ថភាព សេវាគាំទ្រហិរញ្ញវត្ថុ និងកិច្ចការទូទៅ សម្រេចបាន៩៤%។

ការងារថែទាំសង្កេតស្រុកឆ្នេរសមុទ្រ



ការងារទឹកស្អាត និងអនាម័យជនបទ



ការងារប្រជុំផ្សព្វផ្សាយលើកកម្ពស់កម្រិតជីវភាពតាមជនបទ



ការងារចុះគ្រួសារពិនិត្យការអនុវត្តគម្រោងរបស់អង្គភាព



១០-ទិសដៅបន្តឆ្នាំ២០២៣

១.គម្រោងថវិកាឆ្នាំ២០២៣

បន្ថែមសកម្មភាព-សកម្មភាព	ចំណាយចរន្ត				
	សរុប	ជំពូក្រវ០	ជំពូក្រវ១	ជំពូក្រវ៤	ជំពូក្រវ៣
សរុបរួម	1,877.8	173.8	1,382.8	318.2	3.0
១.៤.១១ ច.សទី១១៖ ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ	985.0		985.0		
សកម្មភាពទី១៖ ការថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ	975.0		975.0		
សកម្មភាពទី៤៖ ការរាប់ចំនួនចរាចរយានយន្ត	10.0		10.0		

១០-ទិសដៅបន្តឆ្នាំ២០២៣

១.គម្រោងថវិកាឆ្នាំ២០២៣

ចន្លោងសកម្មភាព-សកម្មភាព	ចំណាយចរន្ត				
	សរុប	ជំពូក ៦០	ជំពូក ៦១	ជំពូក ៦៤	ជំពូក ៦៣
២.៥.១១ ច.សទី១១៖ លើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជនបទ	79.0	20.0	59.0		
សកម្មភាពទី១៖ ការផ្សព្វផ្សាយនិងអប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់នៅស្អាត	5.0		5.0		
សកម្មភាពទី២៖ បង្កើនសហគមន៍បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)	8.0		8.0		
សកម្មភាពទី៣៖ ប្រារព្ធទិវាលាងសម្អាតដៃពិភពលោកតាមខេត្ត	5.0		5.0		
សកម្មភាពទី៥៖ ផ្សព្វផ្សាយការប្រើប្រាស់ បរិភោគទឹកស្អាតដោយសុវត្ថិភាព	6.0		6.0		
សកម្មភាពទី៦៖ ការសាងសង់បង្គន់អនាម័យ/បដិភាគសម្ភារៈអនាម័យ	20.0	20.0			
សកម្មភាពទី៧៖ គាំទ្រវេជ្ជប្រឹក្សា និងជំនួយសេវាសាធារណៈ	35.0		35.0		

១០-ទិសដៅបន្តឆ្នាំ២០២៣

១.គម្រោងថវិកាឆ្នាំ២០២៣

បណ្តោងសកម្មភាព-សកម្មភាព	ចំណាយបន្ត				
	សរុប	ជំពូក ៦០	ជំពូក ៦១	ជំពូក ៦៤	ជំពូក ៦៣
៣.៦.១១ ច.សទី១១៖ ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទ	15.0		15.0		
សកម្មភាពទី៥៖ ផ្សព្វផ្សាយទិវាជនជាតិដើមភាគតិចប្រចាំឆ្នាំ	15.0		15.0		

១០-ទិសដៅបន្តឆ្នាំ២០២៣

១.គម្រោងថវិកាឆ្នាំ២០២៣

ចន្លោមសកម្មភាព-សកម្មភាព	ចំណាយបន្ត				
	សរុប	ជំពូក ៦០	ជំពូក ៦១	ជំពូក ៦៤	ជំពូក ៦៣
៦.៦.១១ច.សទី១១៖ កាតព្វកិច្ចសេវាគាំទ្ររដ្ឋបាលហិរញ្ញវត្ថុ និងការកសាងសមត្ថភាព	798.8	153.8	323.8	318.2	3.0
សកម្មភាពទី១៖ សេវាគាំទ្ររដ្ឋបាលហិរញ្ញវត្ថុ និងបៀវត្ស	769.8	153.8	294.8	318.2	3.0
សកម្មភាពទី២៖ ពង្រឹងប្រតិបត្តិការផែនការអង្គភាពថវិកា	14.0		14.0		
សកម្មភាពទី៣៖ ពង្រឹងរដ្ឋបាល និងកិច្ចការទូទៅ	5.0		5.0		
សកម្មភាពទី៣៖ ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងស្រង់ទិន្នន័យបញ្ជីសារពើភណ្ឌជនបទ	10.0		10.0		

១១-ទិសដៅបន្តឆ្នាំ២០២៣

១.ផែនការលម្អិត ២០២៣

ឈ្មោះ កម្មវិធី/អនុកម្មវិធី	ឯកតា	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ
១.កម្មវិធីទី១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍				
១.៤.អនុកម្មវិធីទី៤ .ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី				
១.៤.១១ ច.សទី១១ ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរី				
សកម្មភាពទី១៖ ការជួលជុលថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ	1ខ្សែ	សាងសង់ផ្លូវបេតុង១ខ្សែ ទទឹង៧ម និងលូប្រអប់អបផ្លូវបេតុង ទទឹង១ម	150m	ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ
		ជួសជុលផ្លូវល្បាយថ្មភ្នំ១ខ្សែ ទទឹង៦m និងលូមូលមុខកាត់១ម ១កន្លែង	2.500m	ឃុំស្រែហ៊ុយ ស្រុកកោះព្រៃក
	3ខ្សែ	ជួសជុលផ្លូវល្បាយថ្មភ្នំ១ខ្សែ ទទឹង៦m និងលូមូលមុខកាត់១ម ១កន្លែង	3.000m	ឃុំពូជ្រៃ ស្រុកពេជ្រាដា
		ជួសជុលផ្លូវល្បាយថ្មភ្នំ១ខ្សែ ទទឹង៦m និងលូមូលមុខកាត់១ម ១កន្លែង	2.500m	ឃុំចុងផ្លាស់ ស្រុកកែវសីមា
សកម្មភាពទី៤៖ ការរាប់ចំនួនចរាចរយានយន្ត	10ខ្សែ	រាប់ចំនួនចរាចរយានយន្តលើផ្លូវជនបទ	10ខ្សែ	ទូទាំងខេត្តមណ្ឌលគិរី

១១-ទិសដៅបន្តឆ្នាំ២០២៣

១.ផែនការលម្អិត ២០២៣

ឈ្មោះ កម្មវិធី/អនុកម្មវិធី	ឯកតា	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ
២.កម្មវិធីទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ				
២.៥.អនុកម្មវិធីទី៥ .ការផ្តល់សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជនដោយមន្ទីរខេត្តមណ្ឌលគិរី				
២.៥.១១ ច.សទី១១ ការផ្តល់សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជនដោយមន្ទីរខេត្តមណ្ឌលគិរី				
សកម្មភាពទី១៖ការផ្សព្វផ្សាយ និងអប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់នៅស្អាត	៥វគ្គ	អប់រំ ផ្សព្វផ្សាយពីកម្មវិធីទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍	៥វគ្គ	ឃុំមេម៉ង់ និងឃុំចុងផ្លាស់ (ស្រុកកែវសីមា)
សកម្មភាពទី២៖ បង្កើនសហគមន៍បញ្ឈប់បន្ទាបបង់ពាសវាលពាសកាល(ODF)	៨វគ្គ	ចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនសហគមន៍បញ្ឈប់បន្ទាបបង់ពាសវាលពាសកាល(ODF)	៨វគ្គ	ឃុំដាក់ដាំ ឃុំសែនមនោរម្យ (ស្រុកអូររាំង) និងឃុំស្រែសង្កម(ស្រុកកោះព្រែក)
សកម្មភាពទី៣៖ ប្រារព្ធទិវាលាងសម្អាតដៃពិភពលោកតាមខេត្ត	១លើក	ផ្សព្វផ្សាយបំផុស លើកកម្ពស់អនាម័យនៅជនបទ	១លើក	ឃុំសុខសាន្ត ស្រុកកោះព្រែក
សកម្មភាពទី៥៖ផ្សព្វផ្សាយការប្រើប្រាស់ បរិកោគទឹកស្អាតសុវត្ថិភាព	៦វគ្គ	ផ្សព្វផ្សាយការប្រើប្រាស់ បរិកោគទឹកស្អាតសុវត្ថិភាព	៦វគ្គ	ឃុំអប្សន ឃុំសុខសាន្ត និងឃុំស្រែសង្កម (ស្រុកកោះព្រែក)
សកម្មភាពទី៦៖ការសាងសង់បង្គន់អនាម័យ/បដិភាគអនាម័យ	២៥បង្គន់	ចែកសម្ភារៈបដិភាគបង្គន់អនាម័យ	២៥បង្គន់	ឃុំអប្សនលើ ស្រុកកោះព្រែក
សកម្មភាពទី៧ ៖ ការងារថែទាំនិងជួសជុលអណ្តូងទឹក	១០អណ្តូង	ជួសជុលអណ្តូងស្នប់ដែលបានខូច	១០អណ្តូង	ស្រុកកែវសីមា

១១-ទិសដៅបន្តឆ្នាំ២០២៣

១.ផែនការលម្អិត ២០២៣

ឈ្មោះ កម្មវិធី/អនុកម្មវិធី	ឯកតា	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ
៣.កម្មវិធីទី៣.ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ				
៣.៦.អនុកម្មវិធីទី៦ .ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទដោយមន្ទីរខេត្តមណ្ឌលគិរី				
៣.៦.១១ ច.សទី១១.ការលើកកម្ពស់កម្រិតជីវភាពរស់នៅតាមជនបទដោយមន្ទីរខេត្តមណ្ឌលគិរី				
សកម្មភាពទី៥៖ ផ្សព្វផ្សាយទិវាជនជាតិដើមភាគតិចប្រចាំឆ្នាំ	10គូ	ផ្សព្វផ្សាយពីគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនជាតិដើមភាគតិច	10វគ្គ	ឃុំរយ៉ំ ណាងឃីលិក ស្រែហ៊ុយ សុខសាន្ត អរហួន ស្រែសង្កម ប៊ូស្រា ស្រែអំពូម ក្រុងតេះ ដាក់ដាំ
	1លើក	ប្រារព្ធទិវាជនជាតិដើមភាគតិច	1លើក	ឃុំស្រែព្រះ ស្រុកកែវសីមា

១១-ទិសដៅបន្តឆ្នាំ២០២៣

១.ផែនការលម្អិត ២០២៣

ឈ្មោះ កម្មវិធី/អនុកម្មវិធី	ឯកតា	ផែនការសកម្មភាព	សូចនាករ	ទីតាំងភូមិសាស្ត្រ
៤.កម្មវិធីទី៤.សេវាគាំទ្ររដ្ឋបាល ហិរញ្ញវត្ថុ និងកិច្ចការទូទៅ				
៤.៧.អនុកម្មវិធីទី៧ .ការពង្រឹងសមត្ថភាព និងសេវាគាំទ្រដោយមន្ទីរខេត្តមណ្ឌលគិរី				
៤.៧.១១ ច.សទី១១. ការពង្រឹងសមត្ថភាព និងសេវាគាំទ្រដោយមន្ទីរខេត្តមណ្ឌលគិរី				
សកម្មភាពទី១ ៖ សេវាគាំទ្ររដ្ឋបាលហិរញ្ញវត្ថុ និងបៀវត្ស	១២ខែ	បើកបៀវត្ស១២ខែ,ការជួសជុល,សម្ភារៈផ្គត់ផ្គង់ផ្សេងៗ ក្នុងការអនុវត្តការងារ ក្នុងអង្គភាព	១២ខែ	មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
សកម្មភាពទី២ ៖ ពង្រឹងប្រតិបត្តិការផែនការអង្គភាពថវិកា	15លើក	ចុះតាមដាន និងត្រួតពិនិត្យការអនុវត្តសកម្មភាពរបស់ការិយាល័យជំនាញ	15លើក	ទៅតាមទីតាំងដែលអង្គភាពអនុវត្តគម្រោង
សកម្មភាពទី៣ ៖ ពង្រឹងរដ្ឋបាល និងកិច្ចការទូទៅ	2វគ្គ	បណ្តុះបណ្តាល ពង្រឹងតួនាទី ភារកិច្ចមន្ត្រីរាជការ និងសម្រួលការងាររដ្ឋបាល	2វគ្គ	មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី
សកម្មភាពទី៤ ៖ ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការស្រង់ទិន្នន័យបញ្ជីសារពើភណ្ឌជនបទ	១២ខែ	ចុះការស្រង់ទិន្នន័យបញ្ជីសារពើភណ្ឌជនបទ	១២ខែ	ទូទាំងខេត្តមណ្ឌលគិរី

សូមអរគុណ
ចំពោះការយកចិត្តទុកដាក់ស្តាប់